



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១១៩០ សហវ. ប្រក

រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០០៩

ប្រកាស

ស្តីពី

កាតព្វកិច្ចសារពើពន្ធនៃកិច្ចលទ្ធកម្ម

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ០២/នស ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ហិរញ្ញវត្ថុសំរាប់ឆ្នាំ១៩៩៤ និងព្រះរាជក្រមលេខ ០៨/នស/៩៤ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការកែតម្រូវ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ១៩៩៤
- បានឃើញព្រះរាជក្រមលេខ ១១/នស/៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ និងព្រះរាជក្រមលេខ ជស/រកម/០៩៩៥/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការកែតម្រូវនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមិនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញប្រកាសលេខ ១០៥៩ សហវ.ប្រក.៣៨ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីពន្ធលើប្រាក់ចំណេញ
- បានឃើញប្រកាសលេខ ០៨៣ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៣ ស្តីពីការណែនាំអនុវត្ត កិច្ចលទ្ធកម្មសាធារណៈ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- ១១៩០ -

- បានឃើញសារាចរណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៣ ស្តីពីការអនុវត្តកិច្ចសន្យាសាធារណៈ សំរាប់ក្រសួង ស្ថាប័ន ខេត្ត-ក្រុង សហគ្រាសសាធារណៈ អង្គភាពស្វ័យគ្រប់គ្រង
- បានឃើញប្រកាសលេខ ១៦១ សហវ.ពជ.ប្រក ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៥ ស្តីពីការពង្រីកកិច្ចសន្យាសាធារណៈនៃកិច្ចសន្យា
- យោងតាមការចាំបាច់នៃការងារគ្រប់គ្រងប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ។

សម្រេច :

ប្រការ ១.- អ្នកជាប់ពន្ធដែលបានចុះកិច្ចសន្យាលទ្ធកម្មសាធារណៈទូទៅ ឬកិច្ចសន្យាលទ្ធកម្មនៃគម្រោងថវិកាវិនិយោគឃុំ-សង្កាត់ ដោយអនុវត្តនូវវិធីសាស្ត្រទិញផ្ទាល់ ចុះកិច្ចសន្យាផ្ទាល់ ស្តង់ដារក្នុងស្រុក ដេញថ្លៃដោយប្រកួតប្រជែងក្នុងស្រុក ដេញថ្លៃដោយប្រកួតប្រជែងជាសាធារណៈលើការផ្គត់ផ្គង់ទំនិញ សេវាជូសជុល និងការសាងសង់គ្រប់ប្រភេទឱ្យដល់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត សហគ្រាសសាធារណៈ អង្គភាពស្វ័យគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ឬសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធតាមច្បាប់ជាធរមាន ។ តម្លៃបង្ហាញក្នុងកិច្ចសន្យា គឺជាតម្លៃសរុបកិច្ចសន្យាដែលរួមបញ្ចូលពន្ធ-អាកររួចហើយ ។ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងអ្នកជាប់ពន្ធតាមរបបម៉ៅការ ត្រូវដាក់លិខិតប្រកាស បង់ពន្ធ និងគណនាប្រាក់ពន្ធ ដូចខាងក្រោម :

ក. ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវ :

- បង់ពន្ធលើប្រាក់ចំណេញទៅតាមបទប្បញ្ញត្តិនៃពន្ធលើប្រាក់ចំណេញ
- បង់អាករលើតម្លៃបន្ថែមតាមអត្រា ១០% ដោយយកតម្លៃសរុបកិច្ចសន្យាចែកនឹង ១១
- បង់ពន្ធលើប្រាក់បៀវត្សតាមបទប្បញ្ញត្តិនៃពន្ធលើប្រាក់បៀវត្ស
- បង់ពន្ធព័ត៌ពន្ធ និង
- ពន្ធ-អាករដទៃទៀត តាមច្បាប់ជាធរមាន ។

ខ. ចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការត្រូវ :

- បង់ពន្ធលើប្រាក់ចំណេញម៉ៅការតាមអត្រា ១% ដោយយកតម្លៃសរុបកិច្ចសន្យាគុណនឹង ១ ចែកនឹង ១០២
- បង់អាករលើផលរបរតាមអត្រា ២% ដោយយកតម្លៃសរុបកិច្ចសន្យាគុណនឹង ២ ចែកនឹង ១០២

ប្រាក់ពន្ធលើប្រាក់ចំណេញម៉ៅការ និងប្រាក់អាករលើផលរបរដែលត្រូវបង់ គឺយកតម្លៃសរុបកិច្ចសន្យា គុណនឹង ៣ ហើយចែកនឹង ១០២ ។

- បង់ពន្ធលើប្រាក់បៀវត្សទៅតាមបទប្បញ្ញត្តិនៃពន្ធលើប្រាក់បៀវត្ស
- បង់ពន្ធព័ត៌ពន្ធ និង
- ពន្ធ-អាករដទៃទៀត តាមច្បាប់ជាធរមាន ។

ប្រការ ២.-

១. អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលបានចុះកិច្ចសន្យាលទ្ធកម្មសាធារណៈទូទៅ និងកិច្ចសន្យាលទ្ធកម្ម នៃគម្រោងថវិកាវិនិយោគឃុំ-សង្កាត់ ត្រូវធ្វើការបង់ប្រាក់អាករលើតម្លៃបន្ថែម តាមរូបមន្តដូចមានចែងក្នុងប្រការ ១ កថាខណ្ឌ ក ខាងលើ តាមវិធីកាត់ទុកជាមុនពីអាណត្តិកិច្ចទូទាត់ដោយអគ្គនាយកដ្ឋានរកនាគារជាតិ ឬរកនាគាររាជធានី-ខេត្ត-១១៦៦ -

២. អ្នកជាប់ពន្ធតាមរបបម៉ៅការដែលបានចុះកិច្ចសន្យាលទ្ធកម្មសាធារណៈទូទៅ និងកិច្ចសន្យាលទ្ធកម្មនៃគម្រោងថវិកាវិនិយោគឃុំ-សង្កាត់ ត្រូវធ្វើការបង់ប្រាក់អាករលើផលរបរ និងពន្ធលើប្រាក់ចំណេញម៉ៅការ តាមរូបមន្តដូចមានចែងក្នុងប្រការ ១ កថាខណ្ឌ ខ ខាងលើ ដោយវិធីកាត់ទុកជាមុនពីអាណត្តិកិច្ចទូទាត់ដោយអគ្គនាយកដ្ឋានរតនាគារជាតិ ឬរតនាគាររាជធានី-ខេត្ត ។

៣. ក្រៅពីអាករលើតម្លៃបន្ថែម (សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស) អាករលើផលរបរ និងពន្ធលើប្រាក់ចំណេញម៉ៅការ (សម្រាប់អ្នកជាប់ពន្ធតាមរបបម៉ៅការ) ដែលត្រូវបង់តាមវិធីកាត់ទុកពីអាណត្តិកិច្ចទូទាត់ដោយអគ្គនាយកដ្ឋានរតនាគារជាតិ ឬរតនាគាររាជធានី-ខេត្ត អ្នកជាប់ពន្ធត្រូវធ្វើការប្រកាស និងបង់ពន្ធ-អាករដទៃទៀត នៅអង្គភាពពន្ធដារ ។

៤. ការកាត់ទុកប្រាក់ពន្ធ-អាករពីអាណត្តិកិច្ចទូទាត់ដោយអគ្គនាយកដ្ឋានរតនាគារជាតិ ឬរតនាគាររាជធានី-ខេត្ត ពុំធ្វើឱ្យអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធទេ ។ រៀងរាល់ខែ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលបានចុះកិច្ចសន្យាលទ្ធកម្មសាធារណៈទូទៅ និងកិច្ចសន្យាលទ្ធកម្មនៃគម្រោងថវិកាឃុំ-សង្កាត់ ត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមដោយបញ្ជាក់អំពីអាករលើធាតុចូល អាករលើធាតុចេញ និងទឹកប្រាក់ត្រូវបង់ទៅតាមសភាពជាក់ស្តែង ។ ប្រសិនបើទឹកប្រាក់អាករដែលបានកាត់ទុកពីអាណត្តិកិច្ចទូទាត់មានចំនួនលើសពីចំនួនទឹកប្រាក់អាករត្រូវបង់ ចំនួនលើសត្រូវបានអនុញ្ញាតជាឥណទានសំរាប់យោងទៅមុខ ឬបង្វិលសង ។

ប្រការ ៣.- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីប្រកាសនេះ និងប្រកាសលេខ ១៦១ សហវ.ពដ.ប្រកចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៥ ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ ៤.- ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រធាននាយកដ្ឋានលទ្ធកម្មសាធារណៈ គ្រប់ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ប្រធានរតនាគាររាជធានី-ខេត្ត ប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងប្រធានអង្គភាពលទ្ធកម្មនៃក្រសួង ស្ថាប័ន រាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ទម្រង់ជូន :

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ឧត្តកាល័យសម្តេចនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង-ស្ថាប័នកណ្តាល
- គ្រប់សាលារាជធានី-ខេត្ត
- អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ
- ដឹកនាំការងារកំណែទម្រង់វិស័យការនិងវិសហមជ្ឈការ
- ដើម្បីជូនជ្រាប
- ជូនប្រការ ៤ ដើម្បីអនុវត្ត
- ឯកសារ-កាលប្បវត្តិ


ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
គាត ឈន់